

សន្លឹកការណ៍ពិតអំពីភ្នាក់ងារ COVID-19

Department of Children, Youth, and Families (DCYF) បានធ្វើបច្ចុប្បន្នភាពសន្លឹកការណ៍ពិតនៅថ្ងៃទី 27 ខែឧសភា ឆ្នាំ2020។ DCYF នឹងបន្តធ្វើបច្ចុប្បន្នភាពឯកសារនេះតាមការចាំបាច់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទស្សនា dcyf.wa.gov។

ដើម្បីបញ្ឈប់ការរីករាលដាលវីរុស COVID-19, DCYF ចិសានលប្រជុំសាធារណៈនៅក្នុងអាគាររបស់យើងទាំងអស់ហើយមិនធ្វើអាជីវកម្មដោយផ្ទាល់ទេ។

ឧបករណ៍ការពារខ្លួន (PPE)

- ឧបករណ៍ទាំងនេះរួមមានស្រោមដៃ របាំងមុខ ស្រោមដៃ ស្បែកជើងកែវ និងរបាំងមុខ។
- DCYF បានទទួល PPE ហើយកំពុងធ្វើការផ្តល់ឧបករណ៍ទាំងនេះកន្លែងជាច្រើនក្នុង 24/7 ព្រមទាំងដល់បុគ្គលិកដែលមានការប៉ះពាល់ខ្ពស់ចំពោះវីរុស COVID-19 ។ យើងដឹងថា PPE ត្រូវការជាច្រើនទៀត ហើយយើងកំពុងព្យាយាមយកវាឱ្យកាន់តែច្រើន។

កម្មវិធីគាំពារគ្រួសារ

ការចុះសួរសុខទុក្ខតាមផ្ទះ

- នៅខែមីនា, DCYF បានស្នើឱ្យអ្នកផ្តល់សេវាចុះសួរសុខទុក្ខតាមផ្ទះបញ្ឈប់ការមកជួបផ្ទាល់និងផ្តល់ជូនការសួរសុខទុក្ខតាមវីដេអូឬទូរស័ព្ទជំនួសវិញ។ ការចុះសួរសុខទុក្ខនិម្មិត អាចបន្តរហូតដល់ថ្ងៃទី 30 ខែមិថុនា។ អ្នកផ្តល់សេវាចុះសួរសុខទុក្ខតាមផ្ទះខ្លះប្រើការចុះសួរសុខទុក្ខតាមវីដេអូឬតាមអ៊ិនធឺណេតនិងទូរស័ព្ទ អ៊ីមែលឬសារជាអក្សរ។ អ្នកផ្តល់សេវាខ្លះកំពុងទម្លាក់គ្រឿងបរិក្ខារដល់ក្រុមគ្រួសារនៅគម្លាតមានសុវត្ថិភាព។
- DCYF បានស្នើសុំគណនេយ្យសេវាចុះសួរសុខទុក្ខតាមផ្ទះ (HVSA) ដែលផ្តល់មូលនិធិកម្មវិធីដើម្បីបញ្ឈប់ការចុះសួរសុខទុក្ខដោយផ្ទាល់រហូតដល់ថ្ងៃទី 30 ខែមិថុនា។
 - ក្នុងអំឡុងពេលនេះ DCYF នឹងទូទាត់ទៅគ្រប់គណនីទាំងអស់ដោយចំណាយត្រឹមត្រូវទោះបីលក្ខខណ្ឌតម្រូវការទាំងអស់មិនត្រូវបានបំពេញក៏ដោយ។

Early Support for Infants and Toddlers (ESIT)

- អ្នកផ្តល់សេវាអន្តរាគមន៍ដំបូងកំពុងប្រើការហៅតាមទូរសព្ទនិងវីដេអូរហូតដល់ថ្ងៃទី 30 ខែមិថុនា ដូច្នេះការចុះសួរសុខទុក្ខអាចបន្តដោយសុវត្ថិភាពរវាងកុមារនិងអ្នកផ្តល់សេវា។

សុខុមាលភាពកុមារ

ច្រកចូលឆ្លងកាត់

- DCYF បន្តធ្វើប្រតិបត្តិការឥតឈប់ឈរតាមរយៈទូរសព្ទឥតគិតថ្លៃ 24/7 ទៅលើរំលោភបំពាន និងការទុកចោលតាមហិតឡាញ 1-866-363-4276។



ការចុះសួរសុខទុក្ខ

- DCYF កំពុងបន្តការចុះសួរសុខទុក្ខដោយផ្ទាល់មាត់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ការចុះសួរសុខទុក្ខអាចត្រូវបានផ្តល់ជូនតាមរយៈការរួមបញ្ចូលគ្នាមេការចុះសួរសុខទុក្ខនិម្មិតនិងដោយផ្ទាល់។
- ដើម្បីធានាសុវត្ថិភាពដល់កុមារ DCYF បន្តស៊ើបអង្កេតរបាយការណ៍រំលោភបំពានឬការទុកចោលលើកុមារដោយផ្ទាល់។
- DCYF ស្នើឱ្យអ្នកផ្តល់សេវាអនុវត្តតាមការណែនាំនិងពិធីសារសុខភាពរបស់ DOH ដើម្បីធ្វើឱ្យការចុះសួរសុខទុក្ខមានសុវត្ថិភាពតាមដែលអាចធ្វើទៅបានសម្រាប់អ្នកចូលរួមទាំងអស់។

ការផ្តល់អាជ្ញាបណ្ណចិញ្ចឹម

- DCYF បានបង្កើតសំបុត្របដិសេធសិទ្ធិចិញ្ចឹមបន្ទាន់មួយនិងដំណើរអញ្ជើញត្រកម្ម ដើម្បីគាំទ្រកម្មវិធីនិងគ្រួសារ។
 - ប្រសិនបើពួកគេមិនអាចបំពេញតាមលក្ខខណ្ឌតម្រូវក្រុមរដ្ឋប្បវេណីរបស់រដ្ឋវ៉ាស៊ីនតោនក្នុងកំឡុង COVID-19 អ្នកផ្តល់សេវាចិញ្ចឹមត្រូវទាក់ទងទៅអ្នកផ្តល់អាជ្ញាបណ្ណក្នុងតំបន់របស់ពួកគេដើម្បីពិភាក្សាអំពីជម្រើសដែលមាន។
 - ទូរសព្ទលេខ 1-888-543-7414 ដើម្បីរៀនអំពីការក្លាយជាឪពុកម្តាយចិញ្ចឹម។
- DCYF បានស្នើសុំឱ្យអ្នកផ្តល់សេវាទាំងអស់ស្ថិតនៅគម្លាតសង្គមដូចបានចែងដោយ DOH និងការណែនាំរបស់អភិបាល។

ការត្រួតពិនិត្យប្រវត្តិរូប

DCYF បានធ្វើការផ្លាស់ប្តូរការត្រួតពិនិត្យប្រវត្តិរូបសម្រាប់សុខុមាលភាពកុមារនិងកម្មវិធីរៀនដំបូងដើម្បីកាត់បន្ថយពេលវេលាការដោះរបាំងដោយសុវត្ថិភាព និងវាយតម្លៃអ្នកដែលអាចផ្តល់ការថែទាំដល់កុមារបាន។

ការថែទាំកុមារ

- មណ្ឌលថែទាំកុមារនិងអ្នកផ្តល់សេវាគ្រួសារតាមផ្ទះមិនគួរមានមនុស្សសរុបលើសពី 10 នាក់ក្នុងមួយបន្ទប់រួមទាំងកុមារនិងមនុស្សធំៗ។ ប្រសិនបើមជ្ឈមណ្ឌលមានកន្លែងសម្រាប់បំបែកក្រុមច្រើនជាងមួយក្រុម ពួកគេអាចធ្វើការបំបែកបាន។
- អ្នកផ្តល់សេវាដំបូងនិងបុគ្គលិកធ្វើការចាំបាច់ត្រូវការការថែទាំកុមារ (គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត ការអនុវត្តន៍ច្បាប់ អ្នកពន្លត់អគ្គិភ័យ គ្រូពេទ្យនិងបុគ្គលិកសង្គម) ។ DCYF ណែនាំឱ្យអ្នកផ្តល់សេវាបម្រើគ្រួសារក្នុងបញ្ជីចាំបាច់និងកុមារងាយរងគ្រោះបំផុតដោយផ្អែកលើតម្រូវការសហគមន៍។
- DCYF កំពុងផ្តល់ការគាំទ្រដល់អ្នកផ្តល់សេវាថែទាំកុមារក្រោមច្បាប់ CARES ។ អ្នកផ្តល់សេវាអាចដាក់ពាក្យសុំថវិកាជំនួយត្រឹមថ្ងៃទី 30 ខែមិថុនារីហូតដល់ថវិកាអស់តាម wacompass.force.com/PP_LoginPage។

ឧបត្ថម្ភធនសម្រាប់ការថែទាំកុមារ

- DCYF កំពុងផ្លាស់ប្តូរច្បាប់សម្រាប់សកម្មភាពនានាដូច្នោះគ្រួសារអាចទទួលបានការថែទាំកុមារក្នុងកំឡុងពេលនេះ។



- ក្រុមគ្រួសារទាំងអស់ត្រូវផ្តល់សិទ្ធិឱ្យទទួលបានការថែទាំរៀងរាល់ 12 ខែម្តងហើយមានលក្ខខណ្ឌតម្រូវការសម្រាប់សិទ្ធិទទួលបាន។ DCYF កំពុងធ្វើឱ្យច្បាប់អាចបត់បែនបាន ដូច្នេះគ្រួសារទាំងអស់អាចមានសិទ្ធិទទួលបាន។
- ក្រុមគ្រួសារទាំងអស់ត្រូវដាក់ពាក្យសុំម្តងទៀតនៅពេលដែលពួកគេត្រូវបានទាមទារនិងរាយការណ៍ពីស្ថានភាពនិងសកម្មភាពរបស់ពួកគេ។
- យើងលើកទឹកចិត្តក្រុមគ្រួសារទាំងអស់ឱ្យដាក់ពាក្យសុំឡើងវិញដើម្បីរក្សាសិទ្ធិទទួលបាន ដូច្នេះពួកគេអាចទទួលបានការថែទាំកុមារនៅពេលចាំបាច់។
- DCYF កំពុងលះបង់សិទ្ធិសហទូទាត់សំណងសម្រាប់ខែមេសា ឧសភានិងមិថុនា សម្រាប់គ្រួសារដែលកំពុងទទួលបានការតភ្ជាប់ការថែទាំកុមារ។ DCYF នឹងបង់ប្រាក់ឱ្យអ្នកផ្តល់សេវាទាំងអស់រួមទាំងអត្រាមូលដ្ឋាន និងចំនួនទឹកប្រាក់ដែលក្រុមគ្រួសារបានបង់។

អ្នកចូលរួមសមិទ្ធិផលដំបូង

- អ្នកផ្តល់សេវាដែលចូលរួមក្នុងសមិទ្ធិផលដំបូងនឹងបន្តទទួលបានប្រាក់រង្វាន់កែលម្អគុណភាពនិងអត្រាសងជាប្រាក់ដែលភ្ជាប់នឹងការទូទាត់ផ្នែកលើការចុះឈ្មោះរបស់ពួកគេ។ អភិបាលក្រុង Insee បានលើកលែងច្បាប់ទាក់ទងនឹងពេលវេលានិងលក្ខខណ្ឌតម្រូវការសមិទ្ធិផលដំបូងដែលនឹងមិនប៉ះពាល់ដល់ការបង់ប្រាក់ទាំងនេះទេ។

Juvenile Rehabilitation (JR)

- DCYF ជំនួសការចុះសួរសុខទុក្ខដោយផ្ទាល់ដោយការចុះសួរសុខទុក្ខតាមវីដេអូ។
- បុគ្គលិកនិងអាជីវករទាំងអស់ដែលកំពុងចូលបម្រើសេវា 24/7 ត្រូវតែពិនិត្យរោគសញ្ញា COVID-19 ជាមុនសិន។
- មុនពេលចូលអគារ JR បុគ្គលិក អាជីវករនិងអ្នកទៅការត្រូវបានគេសួរថាតើពួកគេបានទាក់ទងជាមួយនរណាម្នាក់ដែលមានរោគសញ្ញាដែរឬទេ។
- បុគ្គលិក អ្នករស់នៅនិងអ្នកទៅការទាំងអស់ត្រូវលាងដៃនៅពេលពួកគេចូលកន្លែង។
- យើងតែងតែកម្ចាត់មេរោគតាមកន្លែងនានា ជាពិសេសតំបន់មានការប៉ះពាល់ខ្ពស់។
- អ្នករស់នៅទាំងអស់ត្រូវជូនដំណឹងទៅបុគ្គលិកជាបន្ទាន់ ប្រសិនបើពួកគេមិនស្រួលខ្លួន។
- ប្រសិនបើមានរណាម្នាក់មានអារម្មណ៍មិនស្រួល បុគ្គលិកនឹងទាក់ទងអ្នកផ្តល់សេវាវេជ្ជសាស្ត្រជាបន្ទាន់និងជូនដំណឹងដល់ក្រុមគ្រួសារ។

ទំនាក់ទំនង

សូមមើលព័ត៌មានទំនាក់ទំនងរបស់យើងនៅលើវិបសាយថ្មី DCYF ឬទាក់ទង dcyf.covid-19@dcyf.wa.gov

បើមានសំណួរណាមួយ។

ប្រសិនបើអ្នកចង់បានច្បាប់ចម្លងនៃឯកសារនេះជាទម្រង់ឬភាសាផ្សេង សូមទាក់ទងសេវាទំនាក់ទំនងសមាជិក DCYF (1-800-723-4831 | 360-902-8060, ConstRelations@dcyf.wa.gov)។

DCYF PUBLICATION COMM_0078 (05-29-2020) ភាសាខ្មែរ

